

ជំនួយសំរាប់អ្នកធ្វើការ

មានធនធានសំរាប់អ្នក បើសិនអ្នកត្រូវនៅផ្ទះ ពីព្រោះតែជំងឺ COVID-19។ សូមកុំទៅធ្វើការឡើយ បើសិនអ្នកឈឺថ្នាក់។

ប្រាក់បើកពេលឈប់ឈឺ

បើសិនអ្នកមានអារម្មណ៍ឈឺថ្នាក់ អ្នកត្រូវតែនៅផ្ទះ មិនទៅធ្វើការ។ មានជំងឺសប្រាក់បើកពេលឈប់ឈឺ ជាច្រើនយ៉ាង។

- បឋមក្រឹត្យគ្រួសារឆ្លើយតបជំងឺកូរ៉ូណាវីរុស (Families First Coronavirus Response Act, FFCRA) តម្រូវឱ្យនិយោជកភាគច្រើន ផ្តល់ឱ្យនិយោជិត ចំនួនពីរអាទិត្យ (ដល់ទៅ 80 ម៉ោង) នៃប្រាក់បើកពេលឈប់ឈឺ បើសិនគេបាននៅដាច់ខ្សែក ឬមានធាតុសញ្ញានៃជំងឺ COVID-19។ សំរាប់ព័ត៌មានថែមទៀត សូមទស្សនា www.dol.gov/agencies/whd/pandemic/ffcra-employer-paid-leave។
- នៅក្នុងរដ្ឋ Rhode Island និយោជកភាគច្រើន អាចទទួលបានប្រាក់បើកពេលឈប់ឈឺ ដល់ទៅ 40 ម៉ោង ដូចបានតម្រូវនៅក្រោមច្បាប់រដ្ឋ។ ប្រាក់នេះអាចបានប្រើ ជាបន្ថែមលើពេលឈប់នៃ FFCRA។ សំរាប់ព័ត៌មានថែមទៀត សូមទស្សនា dlt.ri.gov/documents/pdf/ls/HSFWfactsheet.pdf។
- បើសិនអ្នកពុំមានប្រាក់បើកពេលឈប់ឈឺ តាមរយៈនិយោជករបស់អ្នកទេ ឬបើសិនអ្នកបានប្រើអស់ពេលឈប់របស់អ្នក ជំនួយគ្មានការងារពេលជំងឺរាតត្បាត (Pandemic Unemployment Assistance, PUA) គឺជាជំងឺសម្រេចបាន។ PUA គឺមានសំរាប់មនុស្សដែលមានជំងឺ COVID-19 ឬការថែទាំមនុស្សណាម្នាក់ដែលមានជំងឺ COVID-19 — រួមទាំងអ្នកមានមុខរបរខ្លួនឯង និងអ្នកម៉ៅការងារផង។
- បើសិនអ្នកពុំមានធាតុសញ្ញាទេ ប៉ុន្តែកំពុងនៅដាច់ខ្សែក ដោយព្រោះការធ្វើដំណើរ ឬពីព្រោះតែអ្នកប្រហែលជាបានទាក់ទងជាមួយនឹងមនុស្សណាម្នាក់ដែលមានជំងឺ COVID-19 អ្នកក៏ត្រូវមិនទៅធ្វើការជាដដែល រហូតទាល់តែអ្នកបានបញ្ចប់នូវរយៈពេលការនៅដាច់ខ្សែកពេញលេញ។ អ្នកអាចប្រើប្រាក់បើកពេលឈប់ឈឺ FFCRA ឬ PUA ក្នុងខណៈអ្នកធ្វើដូច្នោះ។
- បើសិនអ្នកឈឺថ្នាក់ ប៉ុន្តែបានធ្វើតេស្ត ដោយអវិជ្ជមានជំងឺ COVID-19 អ្នកក៏គួរតែមិនទៅធ្វើការជាដដែល រហូតទាល់តែអ្នកគ្មានធាតុសញ្ញាអ្វីសោះ។ នៅក្នុងករណីនោះ គឺមានកម្មវិធីមួយទៀតហៅថា ការធានារ៉ាប់រងភាពពិការបណ្តោះអាសន្ន (Temporary Disability Insurance, TDI)។ ព័ត៌មានថែមទៀតគឺមាននៅ dlt.ri.gov/tdi/faq។

តើគ្មានការធ្វើឬ?

បើសិនកន្លែងធ្វើការរបស់អ្នកបិទ ឬអ្នកត្រូវបានណែនាំឱ្យនៅផ្ទះ ដោយនិយោជករបស់អ្នក ហើយមិនបានបើកប្រាក់ទេ អ្នកអាចនឹងមានសិទ្ធិទទួល ការធានារ៉ាប់រងអត់ការងារ (Unemployment Insurance, UI) ជាធម្មតា និងអាចដាក់ពាក្យសុំអត្ថប្រយោជន៍តាមរយៈ ក្រសួងការងារ និងការហ្វឹកហ្វឺន (Department of Labor and Training, DLT) នៅ dlt.ri.gov/ui។

បើសិនបណ្តឹងទាមទាររបស់អ្នក គឺទាក់ទងចំពោះជំងឺ COVID-19 សូមបញ្ជាក់ការនោះ នៅលើពាក្យសុំរបស់អ្នក។ DLT គឺរៀបរយ រយៈពេលរង់ចាំប្រាំពីរថ្ងៃ ជាធម្មតា សំរាប់បណ្តឹងទាមទារទាក់ទងនឹងជំងឺ COVID-19។

បើសិនអ្នក ជាអ្នកធ្វើការឯករាជ្យ, អ្នកធ្វើការមានកិច្ចសន្យា, ម្ចាស់ពាណិជ្ជកម្មតូច, អ្នកធ្វើការសំរាប់ជួល, មានមុខរបរខ្លួនឯង ហើយ គ្មានការធ្វើ ពីព្រោះតែជំងឺ COVID-19 អ្នកអាចនឹងមានសិទ្ធិទទួល ជំនួយគ្មានការងារពេលជំងឺរាតត្បាត (PUA) និងអាចដាក់ពាក្យ សុំ នៅ covidemergencybenefits.dlt.ri.gov។

តើមិនអាចទៅធ្វើការឬ?

បើសិនអ្នកមិនអាចទៅធ្វើការបាន ប៉ុន្តែកន្លែងធ្វើការរបស់អ្នក នៅបើកដដែល ឬបើសិនអ្នកបានប្រកែក ចំពោះការផ្តល់ជូនការងារ អ្នកត្រូវតែមានបុព្វហេតុល្អ ទើបអាចទារយកប្រាក់អត្ថប្រយោជន៍បាន។ បុព្វហេតុល្អមាន៖

- អ្នកបានធ្វើតេស្ត ដោយវិជ្ជមានជំងឺ COVID-19;
- វេជ្ជបណ្ឌិតរបស់អ្នក ឲ្យអនុសាសន៍មិនឲ្យអ្នកទៅធ្វើការ ពីព្រោះតែអ្នកមានហានិភ័យខ្ពស់; ឬ
- អ្នកគឺជាអ្នកមើលថែជាបឋម សំរាប់មនុស្សណាម្នាក់ ដែលកន្លែងនៃការថែទាំ បានបិទដោយព្រោះជំងឺ COVID-19។

បើសិនអ្នកស្របតាមលក្ខខណ្ឌទាំងនេះ អ្នកគួរតែដាក់ពាក្យសុំ ជំនួយគ្មានការងារពេលជំងឺរាតត្បាត នៅ covidemergencybenefits.dlt.ri.gov។

ទាក់ទងយើង

បើសិនអ្នកមានសំណួរ អំពីបណ្តឹងទាមទារប្រាក់អត់ការងារ ដែលមានស្រាប់ហើយ ឬអ្នកចង់ប្តឹងបណ្តឹងទាមទារថ្មី តាមទូរស័ព្ទ សូមទាក់ទងមជ្ឈមណ្ឌលហៅមក UI តាមលេខ (401) 415-6772។

ម៉ោងនៃមជ្ឈមណ្ឌលហៅមក UI គឺ៖

- ថ្ងៃច័ន្ទ - ថ្ងៃព្រហស្បតិ៍៖ 8 ព្រឹក - 6 ល្ងាច
- ថ្ងៃសុក្រ៖ 9 ព្រឹក - 6 ល្ងាច
- ថ្ងៃសៅរ៍៖ 8 ព្រឹក - 11:30 ព្រឹក

សំណួរទូទៅ អាចផ្ញើទៅ dlt.covid19@dlt.ri.gov។

តើពុំមានសិទ្ធិទទួល ជំនួយសាធារណៈឬ?

បើសិនអ្នកពុំមានសិទ្ធិទទួល ជំនួយសាធារណៈ ពីព្រោះតែស្ថានភាពអន្តោប្រវេសន៍ អ្នកអាចទទួលប្រាក់បើកជាមុន \$400 ដោយគ្មានឈ្នួលបំណុលណាមួយ។

- ក្រុមគ្រួសារ អាចទទួលប្រាក់ \$400 សំរាប់សមាជិកគ្រួសារ ជាមនុស្សពេញវ័យម្នាក់ ដែលមានសិទ្ធិទទួល។
- ដើម្បីដាក់ពាក្យសុំ សូមទូរស័ព្ទ ឬចូលទៅមើលតាមបណ្តាញនៅ Dorcas អន្តរជាតិ៖ 401-784-8601; diiri.org/wer1application/
- ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ នឹងត្រូវបានរក្សាទុកជាសំងាត់ ដោយអង្គការតាមសហគមន៍។

សុខភាព និងសុវត្ថិភាព នៅការដ្ឋាន

- ក្រសួងសុខភាព រដ្ឋ Rhode Island (Rhode Island Department of Health, RIDOH) តម្រូវឱ្យនិយោជក ប្រព្រឹត្តតាមគោលការណ៍ណែនាំ នៃសុខភាព និងសុវត្ថិភាព ជំងឺ COVID-19 ដូចជាការត្រួតពិនិត្យមើលជំងឺ និងការ តម្រូវឱ្យពាក់ម៉ាស។
- សំរាប់ព័ត៌មាន ស្តីពីគោលការណ៍ណែនាំ ដែលពាក់ព័ន្ធជាកំណត់ ចំពោះកន្លែងធ្វើការរបស់អ្នក សូមទស្សនា reopeningri.com។ អ្នកក៏អាចនឹងទាក់ទង ខ្សែទូរស័ព្ទពិសេស RIDOH COVID-19 តាមលេខ (401) 222-8022 ដែរ។
- បើសិនកន្លែងធ្វើការរបស់អ្នក មិនប្រព្រឹត្តតាមការតម្រូវ នៃសុខភាព និងសុវត្ថិភាពទេ សូមរាយការណ៍ អំពីការនេះទៅ ក្រសួងបញ្ញត្តិពាណិជ្ជកម្ម (Department of Business Regulation, DBR) នៅលើគេហទំព័ររបស់គេ (dbr.ri.gov) ឬដោយហៅលេខ (401) 889-5550។

ធានារ៉ាប់រងសុខភាពតម្លៃទាប

បើសិនអ្នកបានបាត់បង់ ការរ៉ាប់រងសុខភាពរបស់អ្នក តាមរយៈការងាររបស់អ្នក អ្នកអាចចុះឈ្មោះ សំរាប់ការធានារ៉ាប់រងសុខភាព តាមរយៈ HealthSourceRI។ សំរាប់ព័ត៌មានថែមទៀត ទស្សនា www.healthsourceri.com ឬ www.healthsourceri.com/es/ ឬហៅលេខ 1- 855-840-4774។

ធនធានផ្សេងទៀត

RIDelivers តភ្ជាប់អ្នករស់នៅរដ្ឋ Rhode Island ដែលបច្ចុប្បន្ននេះ កំពុងនៅជាចម្លែក ចំពោះធនធានផ្សេងៗ ដូចជា ការយក គ្រឿងឧបភោគទៅឱ្យ ជំនួយម្ហូបអាហារ និងយកឱសថទៅឱ្យ។ RIDelivers.com ហៅលេខ 211 ឬ 401-462-4444 ដើម្បីឱ្យ បានតភ្ជាប់ ទៅធនធានបន្ថែម នៅក្នុងរដ្ឋ Rhode Island។

បើសិនអ្នកបានបាត់បង់ការងាររបស់អ្នក ដោយព្រោះជំងឺ COVID-19 នោះ EmployRI អាចប្រាប់អ្នក អំពីអ្នកណាកំពុងជួលបុគ្គលិក នៅក្នុងសហគមន៍របស់អ្នក។ employri.org

ជានិយោជក/កម្មវិធី សមឱកាស។ ជំនួយ និងសេវាបន្ទាប់បន្សំ គឺមានតាមសំណូមពរ សំរាប់បុគ្គលដែលមានភាពពិការ។ សេវាបណ្តាក់សាររដ្ឋ Rhode Island តាមលេខ 711។